


I របៀបទាញយកកម្មវិធី ACLEDA Authentication How to download ACLEDA Authentication

1-1- សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ iOS / For iOS operation


សូមចុច "App Store"
Please click "App Store"




សូមចុច "Search"
Please click "Search"




សូមវាយពាក្យ
"ACLEDA Authentication"
Please type "ACLEDA Authentication"



សូមប្រើប្រាស់ Double Click ដើម្បីតម្កើង
Please use double click to Install



ជាចុងក្រោយសូមចុច "Open"
Finally click "Open"




1-2- សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ Android / For Android operation

សូមចុច "Play Store"
Please click "Play Store"




សូមវាយបញ្ចូលពាក្យ "acleda authentication"
Please type "acleda authentication"




សូមចុចលើ "Search"
Please click on "Search"

សូមចុច "Install"
Please click "Install"



ជាចុងក្រោយសូមចុច "Open"
Finally please click "Open"




II របៀបដំណើរការ ACLEDA Authentication How to Activate ACLEDA Authentication

1

សូមចុចលើ ICON
"ACLEDA Authentication"


Please click on ICON "ACLEDA Authentication"



2

សូមចុចលើ "Create one"


Please click "Create one"



3

សូមចុច "SKIP"

Please click "SKIP"




4

សូមបញ្ចូល៖

- User ID
- អ៊ីមែល
- លេខទូរស័ព្ទ

Please Enter:

- User ID
- E-mail
- Phone number




សូមចុច "SUBMIT"

Please click "SUBMIT"

5


សូមយក Verification code
ពី SMS ឬ Email ដើម្បីបំពេញ

Please complete Verification code
from SMS or Email



6


សូមចុច "VERIFY"
Please click "VERIFY"



7

សូមបញ្ចូល "Verification code"
រួចចុច "Verify"


Please enter "Verification code"
then click "Verify"



8

សូមចុច "OK"


Please click "OK"



9

សូមបញ្ចូលលេខសម្ងាត់
រួចចុច "SUBMIT"


Please enter the PIN
then click "SUBMIT"



10

ប្រតិបត្តិការរបស់លោកអ្នក
ទទួលបានជោគជ័យ


Your push Authentication
registered successfully



III របៀប Log In ដើម្បីប្រើប្រាស់ | How to Log In



សូមចូលទៅកាន់គេហទំព័រ "www.acledabank.com.kh" សូមចុច "Internet Bank" រួចជ្រើសរើស "Retail Banking"

Please go to ACLEDA Bank website "www.acledabank.com.kh" please click "Internet Bank" then select "Retail Banking"




3-1- សម្រាប់អ្នកប្រើប្រាស់ ACLEDA Authentication | For ACLEDA Authentication

សូមបញ្ចូល "User ID" និង "Password" រួចចុច "Log In"
Please enter "User ID" & "Password" then click "Log In"




2

សូមចុចលើ "Notification"
Please click "Notification"



3


សូមបញ្ចូលលេខសម្ងាត់
រួចចុច "LOGIN"
Please enter the PIN
then click "LOGIN"



4

សូមចុច "APPROVE"


Please click "APPROVE"



5


សូមចុច "OK"

Please click "OK"




3-2- សម្រាប់អ្នកប្រើប្រាស់ ACLEDA Hard Token | For ACLEDA Hard Token

សូមបញ្ចូល "User ID" និង "Password" រួចចុច "Log In"
Please enter "User ID" & "Password" then click "Log In"



សូមបញ្ចូលលេខ OTP ពី Hard Token
Please enter OTP number from Hard Token



ជាចុងក្រោយសូមចុច "Verify"
Finally please click "Verify"

2

សូមបំពេញព័ត៌មាន
រួចចុច "Submit"
បន្ទាប់មកសូមបញ្ជាក់
OTP Hard Token
ឬ តាម ACLEDA
Authentication

Please complete
the information
then click "Submit"
and confirm OTP of
Hard Token or
ACLEDA Authentication

3

សូមចូលប្រើប្រាស់ជាមួយ
User ID ដែលបានផ្ញើ
ទៅកាន់ E-mail និង
លេខទូរស័ព្ទរបស់លោកអ្នក

Your User ID
is sent to your registered
phone and email.
Please Log In with
your User ID.